

រឿង ចៅផ្កាប់ត្រឡោក

កាលពីព្រេងនាយ មានសេដ្ឋីប្តីប្រពន្ធ មានកូនក្រមុំមួយនាក់ រូបឆោមល្អណាស់ ។ ពួកកំលោះ ៗជាច្រើនស្ម័គ្រចិត្ត ស្រឡាញ់ បានប្រាប់មាតាបិតាឲ្យចូលទៅដណ្តឹងកូនក្រមុំមហាសេដ្ឋី ៗនោះ ក៏ព្រមឲ្យតប្រកែក តែមានធ្វើខសន្យាថា «បើកំលោះឈ្មោះណាចង់បាន ត្រូវសង់ផ្ទះ៥ល្វែងតែមួយថ្ងៃឲ្យហើយ បើធ្វើមិនហើយ សេដ្ឋីនោះផ្តាច់មិនឲ្យកូនក្រមុំទេ» ។ កំលោះដទៃ ៗ ប៉ុន្មាន ៗ ខូចខាតជំនួនជាច្រើននាក់ ដោយធ្វើផ្ទះមួយថ្ងៃមិនហើយ សេដ្ឋីក៏ផ្តាច់ មិនឲ្យកូនក្រមុំ ។ ខណៈនោះ មានកំលោះម្នាក់ជាអ្នកមានគំនិត មានឧបាយកលប្រាជ្ញា ឈ្មោះថា «ចៅផ្កាប់ត្រឡោក» ជាកូនអ្នកមានគ្រាន់ បើ បានសុំប្រាក់មាតាបិតាយកទៅទិញឈើ លបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេច រួចកោសរូសខាត់ត្រឡោកៗ យ៉ាងស្អាត ហើយប្រាប់មាតាបិតាឲ្យទៅដណ្តឹងកូនក្រមុំមហាសេដ្ឋីនោះ ។ ឯមាតាបិតាក៏ទិញផ្លែឈើ មើមឈើបាន ច្រើនតុ ហើយពឹងញាតិសន្តានឲ្យជួយកាន់ជំនួននោះ ទៅដល់ផ្ទះ មហាសេដ្ឋីលើកដៃជម្រាបថា «ខ្ញុំបាទ នាងខ្ញុំ មក សូមដណ្តឹងកូនក្រមុំលោក ផ្សំផ្គុំនឹងកូនប្រុសកំលោះខ្ញុំបាទ នាងខ្ញុំ ទោះបីខុសត្រូវ សូមលោកមហាសេដ្ឋីអភ័យទោស សូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរៀងទៅ» ។

សេដ្ឋីទាំងប្តីប្រពន្ធស្តាប់ហើយឆ្លើយថា «យើងឥតប្រកែកថាអ្វីទេអ្នក! តែថា ថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ ៥ ល្វែងឲ្យហើយ ស្រេច ទើបបើធ្វើមិនហើយយើងនិងផ្តាច់ មិនឲ្យកូនក្រមុំទេ» ។ មាតាបិតាចៅផ្កាប់ត្រឡោកឮហើយ ជម្រាបថា «បើកូន ខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេ សូមលោកសេដ្ឋីផ្តាច់កូនក្រមុំលោកចុះ ជំនួនប៉ុន្មានតុនេះ ខ្ញុំបាទនាងខ្ញុំក៏សុខ ចិត្តជូនលោកទាំងអស់ ឥតគិតយកថ្លៃពីលោកឡើយ» ហើយជូនជំនួនទាំងអស់ទៅសេដ្ឋី ៗ ក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេរ ទុកពេញមួយល្វែងផ្ទះ ហើយយកសំបកតុ ថាស មកឲ្យវិញ ។ មាតាបិតាចៅផ្កាប់ត្រឡោក ទទួលតុថាសគ្រប់ចំនួន ហើយ ក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញ ។

ក្រោយនោះ មហាសេដ្ឋីនិងភរិយា នាំគ្នាទៅមើលជំនួននៅលើផ្ទះ ឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកៗ ពីប្រទេសឆ្ងាយ ខ្លះ នៅស្រុកអាយខ្លះ សេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថា «ជំនួននេះ យើងមុខជាបានស៊ីទទេទៀតហើយ» ។

ចំណែកមាតាបិតាចៅផ្កាប់ត្រឡោក ទៅដល់ផ្ទះក៏និយាយប្រាប់កូនថា «សេដ្ឋីព្រមឲ្យហើយ» តែគេថា «ឲ្យកូនធ្វើផ្ទះតែ ក្នុងថ្ងៃស្អែកនេះ ឲ្យហើយស្រេច» ។ ចៅផ្កាប់ត្រឡោក ឮមាតាបិតានិយាយប្រាប់ដូច្នោះ មានចិត្តត្រេកអរណាស់ ជម្រាប មាតាបិតាថា «លោកម៉ែលោកឪពុកកុំព្រួយបារម្ភ មុខជាបានដូចគំនិត ដែលកូនគិតទុកពីថ្ងៃមុខ» ហើយចៅផ្កាប់ ត្រឡោក ក៏ទៅនិយាយពីបងប្អូនអ្នកចេះការជាងផ្ទះបានគ្នាច្រើន ឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយ ។ បង ប្អូនគេជួយទាំងអស់គ្នា ហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះ ស្លៀកពាក់តែងខ្លួនស្អាតបាត ពីងកំលោះផងគ្នាឲ្យជូន ទៅផ្ទះសេដ្ឋីនោះ លុះឡើងទៅដល់លើផ្ទះ សេដ្ឋីសួរថា «ចៅឯងមកមានការអ្វី?» ចៅផ្កាប់ត្រឡោកលុតជង្គង់ប្រណម្យ ជម្រាបថា «ម៉ែឪពុកបាទប្រើខ្ញុំបាទជាកូន ឲ្យមកសូមក្រាបប្រណិប័តន៍លោកឪពុកអ្នកម្តាយ សូមទានប្រាប់ទឹកនៃផ្ទះ

ត្រង់ណា ឲ្យទានខ្ញុំបាទនឹងសង់ផ្ទះ ខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រុងមិនហើយ ជូនលោកឪពុកលោកម្តាយ ក្នុង វេលាថ្ងៃស្អែកនេះ » ។

សេដ្ឋីទាំងប្តីប្រពន្ធ គន់មើលរូបបុកពាចៅផ្តាច់ត្រឡោក នឹកសរសើរក្នុងចិត្តថា «កូនប្រសាអញគ្រាន់បើដែរ តែមុខជាខូច ខាតជំនួនដូចអ្នកមុន ៗ ទៀតហើយ» ហើយសេដ្ឋីប្រាប់ទឹកន្លែងឲ្យសង់នៅខាងជើង ឆ្ងាយពីផ្ទះធំ ចំនួន ៥ ព្យាម ។

ចៅផ្តាច់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយ ក៏ប្រាប់សំពះលា នាំគ្នាត្រឡប់ទៅផ្ទះវិញ លុះទៅដល់ប្រមូលបងប្អូនជួបជុំ យកគ្រឿងផ្ទះ ដែលធ្ងន់ ៗ ផ្ទុកទេះស្រេចពីយប់ របស់ណាល្មមលីសែង ក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេច ។

លុះព្រឹកឡើង ខ្លះដឹកនឹងទេះ ខ្លះលីសែង ទៅដល់ផ្ទះសេដ្ឋី ខ្លះកាប់ដី ខ្លះដឹករណ្តៅសសរ តាមខ្នាតទំហំផ្ទះ ៥ ល្ងែង ខំ ធ្វើស្រុះគ្នាមិនឈប់ ឈប់តែពេលបរិភោគបាយ បរិភោគបាយរួចនាំគ្នាធ្វើទៀត ទាល់តែហើយស្រេចក្នុងវេលាថ្ងៃនោះ រួច ចៅផ្តាច់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមាតាបិតាក្មេក ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ ។

លុះដល់ថ្ងៃខែ បានបូករួល មាតាបិតាទាំងពីរខាង ក៏រៀបរវាហមង្គលការកូនរួចស្រេច ។ ឯចៅផ្តាច់ត្រឡោក លាក់តែ ត្រឡោកនោះ មិនឲ្យនរណាយើញសោះ ដល់ពេលយប់រៀបផ្សំដំណេករួចហើយ ក៏ដេកក្នុងផ្ទះជាមួយគ្នា ។ ចៅផ្តាច់ ត្រឡោក យកត្រឡោកនោះ ទៅផ្តាច់គ្របពីលើស្វាស រួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យត្រឡោកធ្លាក់បាន ហើយ ដេកឃ្នាតពីភរិយា ធ្វើកិរិយាសម្ងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយ ប្រើខ្មោយយ៉ាងនេះ អត់ធន់បាន ៣ យប់ ។ យប់ក្រោយទៀតនាងភរិយានោះ រសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថា «ប្តីអញនេះ ដេកជាមួយគ្នាយូរយប់ ហើយ គាត់ធ្វើព្រងើយកន្តើយ ហាក់ដូចជាគ្មានត្រូវការនឹងអញសោះ ជាគាត់ខ្ចើយក្ស័យលិង្គ?» គិតក្នុងចិត្តដូច្នោះ ហើយ ក៏ចង់ដឹងប្រថុយលបលូកស្ទាបមើលឲ្យច្បាស់ ។

ចៅផ្តាច់ត្រឡោកដេកពុំលក់ទេ តែធ្វើជាស្រមុកខុល ៗ ។ នាងប្រពន្ធនោះ លូកដៃស្ទាបត្រង់ស្វាសនោះ ពានទៅលើ ត្រឡោកផ្តាច់រលីងណិល ដកដៃមកវិញគិតថា «ប្តីអញនេះ នឹងថា ខ្ចើយក្ស័យលិង្គក៏មិនមែន សណ្ឋានហាក់ដូចជាភេទ ស្រីតែ ពោះគ្មានប្រឡាយ មុខគួរឲ្យឆ្ងល់ណាស់!» ។

លុះព្រឹកឡើង ខ្សឹបប្រាប់ម្តាយ តាមដំណើរ ដែលលបស្ទាបប្តីសព្វគ្រប់ ។ ម្តាយឮហើយ ដកដង្ហើមធំថា «ឱ កូនអញ អើយ! បានប្តីអ្វីក៏មិនដូចបុរសទាំងពួង ហើយនឹកបន្ទោសកូនប្រសាប្រុសនោះថា «បើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេ ហេតុម្តេចក៏ស្រឡាញ់កូនអញម៉្លេះ?» គិតហើយ ក៏ប្រាប់សេដ្ឋីថាជាប្តីតាមដំណើរកូនស្រីប្រាប់សព្វគ្រប់ ។ សេដ្ឋីស្តាប់ ហើយគិតថា «បើអញនិយាយខ្លាំង ខ្មាសអ្នកជិតខាង» ហើយនិយាយខ្សឹបខ្សៀវតែពីរនាក់ប្តីប្រពន្ធថា «កូនប្រសាយើង នេះ វាគ្រាន់បើដែរ ណើយគេហ៍អើយ! អាណិតវា ឲ្យប្រាក់ភស្តុការបណ្ណាការនិងថ្លៃផ្ទះ មួយពាន់ប្រាំរយណែនទៅវា ហើយប្រាប់វា ឲ្យទៅនៅម៉ែឪវាវិញចុះ» គិតព្រមគ្នាហើយហៅកូនប្រសាថា «ដឹងមកនេះ» ។ ចៅផ្តាច់ត្រឡោកឮសេដ្ឋី ឪពុកក្មេកហៅខ្លួនហើយ ក៏ទៅអង្គុយជិតសំពះសេដ្ឋី ៗ ប្រាប់ថា «ឯងហាក់ដូចជាមិនស្រឡាញ់កូនអញសោះ! ណើយ ចុះ អញឲ្យប្រាក់មួយពាន់ប្រាំរយណែន ឯងយកទៅផ្ទះឪពុកម្តាយឯងវិញចុះ» រួចក៏រាប់ប្រាក់ប្រគល់ឲ្យគ្រប់ចំនួន ។ ចៅ ផ្តាច់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថា «លោកឪពុក! ខ្ញុំបាទសុំហិបធំ ១ ដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទ ផង» ។ សេដ្ឋីក៏ឲ្យហិបដាក់ប្រាក់ ចាត់បារព្រាវឲ្យសែងតាមចៅផ្តាច់ត្រឡោកទៅដល់ផ្ទះ ហើយជូនប្រាក់មួយពាន់ប្រាំ

រយំណែននៅក្នុងហិបទៅមាតាបិតា ជម្រាបរឿងសព្វប្រាប់ ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញ ។ លុះដល់ហើយ ចៅផ្តាប់ ត្រឡោកធ្វើប្លុកកិរិយាសញ្ជប់សញ្ជឹង ហាក់ដូចជាព្យាករណ៍យសេដ្ឋីនិងភរិយានោះពន់ពេក ។

សេដ្ឋីឃើញហើយសួរថា «ឯង! អញឲ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយ ហេតុម្តេចក៏មិនទៅ?» ។

ចៅផ្តាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថា «ខ្ញុំបាទព្យាករណ៍យលោកម៉ែលោកឪពុកនិងនាងភរិយាខ្លាំងណាស់ សុំនៅ ទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រណិប័តន៍លាទៅផ្ទះវិញ» ។

សេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា «យើងឲ្យវាដេកមួយយប់ទៀត ចុះវាមិនទាន់ជាអ្វីទេ ដូចជាដេកជាមួយនឹងប្រុសផងគ្នា» ។ លុះពេលយប់បរិភោគបាយរួច ចៅផ្តាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយា ត្រឡោកនៅផ្តាប់ដដែល, ដល់យប់ ចៅនាងភរិយាគិតថា «យប់ស្អែកនេះ ប្តីអញទៅនៅផ្ទះគាត់វិញហើយ, អញចង់ស្លាប់សង្កេតឲ្យច្បាស់» ។ ឯចៅផ្តាប់ ត្រឡោកដេកផ្លាវដេកពុំលក់ ព្រោះកើតតម្រេកខ្លាំង ដូចជាគេទូលត្រឡោក ។ នាងភរិយានោះ លូកដៃទៅប៉ះត្រឡោកៗ ធ្លាក់ឮសូរតែខ្វល់ ។ ចៅផ្តាប់ត្រឡោកងាកជាំង ចូលទៅរួមសនឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លា ។ លុះព្រឹក ឡើង នាងនិយាយជម្រាបម្តាយ «ម៉ែអើយ! បើប្តីខ្ញុំលាទៅផ្ទះវិញ សូមម៉ែអាណិតកូន យាត់កុំឲ្យគាត់ទៅ» ។ មាតា សង្ស័យណាស់សួរកូន ៗ និយាយខ្សឹបជម្រាបមាតាថា «ម៉ែ! ប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួង មិនមែនជាខ្ចើយ ទេ» ។

ម្តាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថា «កូនយើងទាំងពីរ វាត្រូវចិត្តវាហើយ» ។

សេដ្ឋីភរិយានិយាយប្រាប់រឿងកូនសព្វគ្រប់ ក៏តបថា «កាលមុន ឯងនិយាយប្រាប់អញ ៗ ក៏ជឿថាពិតមែន អញបាន សងថ្លៃភស្តុភារបណ្ណាការនិងថ្លៃផ្ទះ មួយពានប្រាំរយណែន ឲ្យទៅវា ឥឡូវវាប្រសាយើងមានប្រដាប់ដូចបុរសទាំង ពួង ណើយចុះគេហ៍អើយ! បើត្រូវចិត្តវាហើយ ប្រាក់ដែលយើងឲ្យកូនប្រសានោះ ដូចជាឲ្យទៅកូនយើងទេ ប្តីប្រពន្ធវា មាន ក្រជាមួយគ្នាចុះ «ហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀងទៅ ។

លុះដល់សេដ្ឋីប្តីនិងភរិយាចាស់ជរា ទទួលមរណភាពទៅវេលាណា ស្តេចក្នុងព្រះនគរនោះ ទ្រង់ព្រះមេត្តាប្រោស តាំង ចៅផ្តាប់ត្រឡោក និងភរិយាឲ្យធ្វើជាសេដ្ឋីតាងបិតាលុះអស់ជីវិត ។

ត្រឡាចម្តេចមានបណ្ណាល មនុស្សមួយទាំងមូល ណាក៏គ្មានប្រាជ្ញា